

ដើមកំប្លោក

Eichhornia crassipes

រុក្ខជាតិនេះត្រូវបានគេស្គាល់ថា ដើមកំប្លោក (water hyacinth) ជារុក្ខជាតិតប្រយោជន៍ដ៏អាក្រក់មួយនៅក្នុងប្រទេសអូស្ត្រាលី។ នៅរដ្ឋវិចចូរៀ ជារដ្ឋដែលហាមឃាត់មិនឱ្យមានរុក្ខជាតិនេះ។

នៅកសិកម្មរដ្ឋវិចចូរៀ យើងខ្ញុំកំពុងខិតខំដើម្បីការពារបរិស្ថានរបស់យើង ពីរុក្ខជាតិតប្រយោជន៍នេះ។

នៅក្នុងរដ្ឋវិចចូរៀ វាជាការប្រឆាំងនឹងច្បាប់ដែលទិញ ឬលក់ដើមកំប្លោក។ ការលក់ ឬចែកចាយរុក្ខជាតិទាំងនេះក្នុងសហគមន៍ ក៏ជាការប្រឆាំងនឹងច្បាប់ដែរ។ វាជាការខុសច្បាប់ក្នុងការដាក់រុក្ខជាតិនេះទៅក្នុងផ្លូវទឹកក្នុងតំបន់។


ប្រសិនបើអ្នកអនុញ្ញាតឱ្យកសិកម្មវិចចូរៀបានដឹង ថាអ្នកមានដើមកំប្លោក អ្នកនឹងមិនជាប់ពិន័យទេ ហើយរុក្ខជាតិនេះនឹងត្រូវបានយកចេញ និងបោះចោលដោយសុវត្ថិភាព។

រុក្ខជាតិនេះមានគ្រោះថ្នាក់ដល់សត្វស្រុកអូស្ត្រាលីដូចជា platypus ជ្រូតអីវ៉ាធ្វើឱ្យរាំងស្ទះផ្លូវទឹក និងកាត់បន្ថយអាហារដែលមានសម្រាប់សត្វស្រុក។

ដើមកំប្លោកក៏បញ្ឈប់មនុស្សមិនឱ្យរីករាយនឹងសកម្មភាពទាំងឡាយដែរ ដូចជាការស្ទូចត្រី ការដឹកទូកអុំតូច និងការដឹកស្ទើទឹក។ ប្រសិនបើរុក្ខជាតិនេះចូលទៅក្នុងទន្លេ បឹង និងប្រឡាយទឹក វាអាចបង្កើនការចំណាយដល់កសិករ ដែលជាលទ្ធផលបង្កើនថ្លៃម្ហូបអាហារ។



អ្នកត្រូវបានហាមឃាត់មិនឱ្យទិញ ឬលក់ដើមកំប្លោក



ដើមកំប្លោកកាត់បន្ថយអាហារដែលមានសម្រាប់សត្វ platypus



អ្នកអាចជួយយើងខ្ញុំបញ្ឈប់កុំឱ្យរុក្ខជាតិតប្រយោជន៍នេះ ចូលមកក្នុងបរិស្ថាន

ទាក់ទងមកយើងខ្ញុំ

សូមប្រាប់យើងខ្ញុំ ប្រសិនបើអ្នកឃើញមានដើមកំប្លោកនៅក្នុងទន្លេ បឹង និងប្រឡាយទឹកក្នុងតំបន់របស់អ្នក ដើម្បីឱ្យយើងខ្ញុំអាចយកវាចេញ ហើយជួយការពារបរិស្ថានអូស្ត្រាលី។

ប្រសិនបើអ្នកឃើញដើមកំប្លោក សូមទូរស័ព្ទលេខ 136 186 ឬអ៊ីម៉ែល weed.spotters@ecodev.vic.gov.au វានឹងត្រូវបានយកចេញពីសួនច្បាររបស់អ្នក ហើយបោះចោលដោយមិនគិតថ្លៃ។

Water hyacinth

Eichhornia crassipes

AGRICULTURE VICTORIA

This plant, known as water hyacinth, is a noxious weed in Australia. In Victoria it is a State prohibited weed.

In Victoria it is against the law to buy or sell water hyacinth. Selling or sharing these plants in the community is against the law. It is also against the law to place this plant into a local waterway.

If you let us know that you have water hyacinth plants there will not be a penalty and we will remove and safely dispose of the plants.


At Agriculture Victoria we are working hard to protect our environment from this weed and we need your help.

This plant is harmful to native Australian animals, like the platypus, because it blocks waterways and reduces their food.


It stops people from enjoying activities such as fishing, kayaking and water skiing. In rivers, lakes and streams, it can increase costs to farmers and makes our food more expensive.



You are not allowed to buy or sell water hyacinth.



Water hyacinth reduces the food available for platypus.



You can help us stop this weed entering the environment.

Please call us on 136 186 or email us at weed.spotters@ecodev.vic.gov.au if you have water hyacinth. We will remove it from your garden and dispose of it for free.

Please tell us if you see water hyacinth in your local river, lake or stream so we can safely remove it and help protect the Australian environment.

Published by the Department of Jobs, Precincts and Regions, Agriculture Victoria, February 2019.

© The State of Victoria 2019.

ISBN 978-1-76090-034-2 (Print)

ISBN 978-1-76090-035-9 (pdf/online/MS word)

Platypus image courtesy of the Australian Platypus Conservancy

Disclaimer

This publication may be of assistance to you but the State of Victoria and its employees do not guarantee that the publication is without flaw of any kind or is wholly appropriate for your particular purposes and therefore disclaims all liability for any error, loss or other consequence which may arise from you relying on any information in this publication.

For more information about Agriculture Victoria go to agriculture.vic.gov.au or phone the Customer Service Centre on 136 186.